

សង្ឃកម្មសង្ខេប

បុព្វតិច្ឆ បុព្វករណ



ការផ្សាយរបស់វគ្គព្រះកន្លតុដ៏

រៀបរៀងដោយ

តិក្ខុ មេត្តាធនោ មឿន សិន

(សម្រាប់ជាធម្មទាន)

ពុទ្ធសករាជ ២៥៦៥

សង្ឃកម្មសង្ខេប

បុព្វកិច្ច បុព្វករណ



ការផ្សាយរបស់វត្តព្រះគន្ធកុដិ

រៀបរៀងដោយ

ភិក្ខុ មេត្តាធនោ ម្យ៉ែន សីន

(សម្រាប់ជាធម្មទាន)

ពុទ្ធសករាជ ២៥៦៥

វត្តព្រះគន្ធកុដិ

ឈ្មោះស្រ្តីចកោវ សឡាកម្មសន្តោប
 រឿបរឿងដោយ ភិក្ខុមេត្តាធានោ មេត្រីន សីល
 ជ្រុយពិនិត្យដោយ ភិក្ខុបាហមុត្តោ ប្តីប សុផល
 ភិក្ខុបុណ្ណិចរិយោ ប្តី ជីវោ
 ភិក្ខុកល្យាណិយោ យេត្រីន កល្យាណ
 ភិក្ខុសន្តិក្តោ វេល រដ្ឋា
 ភិក្ខុញ្ញាណនន្ទោ ចួន ភារុណ
 ភិក្ខុញ្ញាតិយោ ពុយ សុចគ្គិមី
 សាមនេវ ជ័តប្បញ្ញោ ឡូច ជីវា
 សាមនេវ អនុត្តរិយោ នី សុដិទុត
 សាមនេវ កល្យាណេវោ នី សេចបុត
 សាមនេវ មី ថា
 សាមនេវ មិរបណ្ឌិតោ ហ្មម សុវិណាមី

កាលបរិច្ឆេទ ថ្ងៃអង្គារ ១២ កើត ខែអស្សុជ ឆ្នាំជូត ឆោស័ក ព.ស.២៥៦៤
 ទីតាំងធ្វើ វត្តព្រះកន្ទកុដិ (អាស្រមព្រះកន្ទកុដិ) ភូមិ វិបេក៣ សង្កាត់ រតនៈ ខេត្ត
 បាត់ដំបង ក្រុងបាត់ដំបង

មាតិកា

១. បុព្វករណបុព្វកិច្ចរបស់ឧបោសថកម្ម ៤

២. ការធ្វើបរិសុទ្ធិឧបោសថ ១៤

៣. បុព្វករណបុព្វកិច្ចរបស់បទាវណកម្ម ១៥

៤. សង្ឃបទាវណា..... ២៥

៥. គណបទាវណា..... ២៦

៦. អធិដ្ឋានបទាវណា..... ២៨

៧. វិធីក្រាលកថិន..... ២៩

៨. កប្បុរិទ្ធុអធិដ្ឋាន..... ៣០

៩. សន្តត ១៣ យ៉ាង..... ៣៥

៩. ប្រយោជន៍ព្រះវិន័យ១០ យ៉ាង..... ៣៦



បុព្វករណបុព្វកិច្ច៖ បស់ ឧបោសថកម្ម

នមោ ភស្ម៍ ភកថភោ អរហនោ សម្មាសម្ពុទ្ធស្ម៍ ឬ

(ភិក្ខុស្ម័ន) សុណាតុ មេ ភន្តេ សច្ឆោ ឬ យទិ សច្ចស្ម៍ បក្កកល្លិ, អហិ
អាមស្ម័ន្តិ (ឥត្តន្តាមិ) វិនយំ បុច្ឆេយ្យំ ឬ

នមោ ភស្ម៍ ភកថភោ អរហនោ សម្មាសម្ពុទ្ធស្ម៍ ឬ

(៣ បដ)

(ភិក្ខុឆ្លើយ) សុណាតុ មេ ភន្តេ សច្ឆោ យទិ សច្ចស្ម៍ បក្កកល្លិ, អហិ

អាមស្ម័ន្តា (ឥត្តន្តាមេន) វិនយំ បុច្ឆោ វិស្ម័យេយ្យំ ឬ

(ស) សម្មត្ថនិ បទីដោ ច ឧទកិ អាសនេន ច ឧបោសថស្ម៍ ឯតានិ,

បុព្វករណន្តិ តុច្ឆតិ ឬ ឧកាស សម្មត្ថនិ ?

(ឆ) សម្មត្ថនករណព្វា ឬ

(ស) បទីដោ ច ?

(ឆ) បទីបឡ្យជនព្វា ឥទានិ សុវិយាហោភស្ម៍ (នត្តិកាយ បទីបកិច្ចំ អត្ថិ)^១ ឬ

(ស) ឧទកិ អាសនេន ច ?

១. បើពេលថ្ងៃត្រូវថា (អត្ថិកាយ បទីបកិច្ចំ អត្ថិ)

(ឆ) អាសនេន សហ ធានីយបរិភោជនីយឧទកក្នុងបនព្វា ឃ

(ស) ឧបោសថស្ស ឯកានិ បុព្វករណន្តិ តុច្ចតិ ?

(ឆ) ឯកានិ ចក្ការិ ចក្កានិ សម្មជនករណានីនិ, សឡសន្តិធាតតោ

បឋមំ កត្តព្វត្តា ឧបោសថស្ស ឧបោសថកម្មស្ស បុព្វករណន្តិ តុច្ចតិ
, បុព្វករណានីតិ អក្កាតានិ ឃ

(ស) ឆន្ទធារិសុទ្ធិ ឧតុក្កានំ ភិក្ខុកណនា ច ម្មិវានោ ឧបោសថស្ស
, ឯកានិ បុព្វកិច្ចន្តិ តុច្ចតិ ឃ ឆន្ទធារិសុទ្ធិ ?

(ឆ) ឆន្ទារហាណំ ភិក្ខុនំ ឆន្ទធារិសុទ្ធិ អាហារណព្វា

(ក៧ នត្តិ) (បើមានអន្ទៈ ឬ បារិសុទ្ធិ ត្រូវថា ក៧ នត្តិ) ។(បើវត្តមានសីមាហើយមិនបាច់ថាបាលី)

(ស) ឧតុក្កានំ ?

(ឆ) ហេមន្តានិនំ តិណ្ណំ ឧតុនំ ឯក្ការិ អតិក្កន្តំ, ឯក្ការិ អចសិទ្ធិន្តិ ឯចំ
, ឧតុរោចិត្តនំ, ឧតុនិវេ បន សាសនេ ហេមន្តកិម្ពុតស្សានានំ ចសេន
តីនិវា ហោន្តិ ឃ

(ឆ្នាំដែលគ្មានអធិកមាស)

អយំ (ហេមន្តឧតុ) ១ អស្មី ឧតុន្តិ អដ្ឋឧបោសថា, ឥមិនា បក្ខេន ឯកោ

ឧបោសថា សឃ្មត្តោ, (នត្តិ ឧបោសថា អតិក្កន្តោ, សត្តឧបោសថា

អវសិដ្ឋា) ២ ឬ

១.ក្នុងរដូវទាំង៣ មាន(ហេមន្តឧតុ, តិម្ភឧតុ, វស្សានឧតុ)

២.បញ្ចូលក្នុងវង់ក្រចកទី២(....) តាមថ្ងៃខាងក្រោម៖

• ហេមន្តរដូវ(១រោច កត្តិក-១៥កើត ផល្គុន)

➢ ១៥រោច កត្តិក បុររដូវហើយថាដូចខាងលើ

- ១៥កើត មិតសិរៈ ឯកោ ឧបោសថា អតិក្កន្តោ, ឆ ឧបោសថា អវសិដ្ឋា ។
- ១៤រោច មិតសិរៈ ទ្វេ ឧបោសថា អតិក្កន្តា បញ្ច ឧបោសថា អវសិដ្ឋា ។
- ១៥កើត បុស្សៈ តយោ ឧបោសថា អតិក្កន្តា ចត្តារោ ឧបោសថា អវសិដ្ឋា ។
- ១៥រោច បុស្សៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត មារយៈ បញ្ច ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។
- ១៤រោច មារយៈ ឆ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត ផល្គុនៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា បរិបុណ្ណា ។

តិម្ររដូវ(១រោច ផល្គុន-១៥កើត អាសាឍ)

- ១៥រោច ផល្គុនៈ មានបង្ហាញដូចខាងសម្រេច ។
- ១៥កើត ចេត្រៈ ឯកោ ឧបោសថា អតិក្កន្តោ, ឆ ឧបោសថា អវសិដ្ឋា ។
- ១៤រោច ចេត្រៈ ទ្វេ ឧបោសថា អតិក្កន្តា, បញ្ច ឧបោសថា អវសិដ្ឋា ។
- ១៥កើត វិសាខៈ តយោ ឧបោសថា អតិក្កន្តា ចត្តារោ ឧបោសថា អវសិដ្ឋា ។
- ១៥រោច វិសាខៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត ជេស្ឋៈ បញ្ច ឧបោសថា អតិក្កន្តា ទ្វេ ឧបោសថា អវសិដ្ឋា ។
- ១៤រោច ជេស្ឋៈ ឆ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត អាសាឍៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា បរិបុណ្ណា ។

• វិស្សានុរដ្ឋវិ(១រោច អាសាណ ១៥កើត, កត្តិក)

១៥រោច អាសាណ ត្រូវវិជ្ជារក្ខន្ធរម្ងង់ក្រចក (....)^១ថា វិស្សានុឧត្ត ត្រូវវិជ្ជារក្ខន្ធ **អដ្ឋ ឧបោសថ** ជា **សត្ត ច ឧបោសថ ឯកា ច បថារណា** វិញ ។ ចំណែកក្នុង (....)^២ត្រូវវិជ្ជារក្ខន្ធ **សត្ត ឧបោសថ អវសិដ្ឋា** ជា **វ ច ឧបោសថ ឯកា ច បថារណា អវសិដ្ឋា** យ៉ាងនេះ វិញ ។

- ១៥កើត ស្រាពណ៍: ឯកោ ឧបោសថោ អតិក្កន្តោ បញ្ច ឧបោសថោ អវសិដ្ឋា ។
- ១៤រោច ស្រាពណ៍: ទ្វេ ឧបោសថោ អតិក្កន្តា ចត្តារោ ឧបោសថោ អវសិដ្ឋា ។
- ១៥កើត ភទ្របទ: តយោ ឧបោសថោ អតិក្កន្តា តយោ ឧបោសថោ អវសិដ្ឋា ។
- ១៥រោច ភទ្របទ: ចត្តារោ ឧបោសថោ អតិក្កន្តា ទ្វេ ឧបោសថោ អវសិដ្ឋា ។
- ១៥កើត អស្សុជ ជាថ្ងៃបវារណាត្រូវថាតាមខាងក្រោមយ៉ាងនេះ

អយំ វស្សានុឧត្ត អស្មី ឧត្តម្មិ សត្ត ច ឧបោសថ, ឯកា ច បថារណា, ឥមិនា បក្ខេន បថារណា សម្មត្តា, បញ្ច ឧបោសថ អតិក្កន្តា ទ្វេ ឧបោសថ អវសិដ្ឋា ឧ

- ១៤រោច អជ្ឈុជ: បញ្ច ឧបោសថោ ឯកា ច បវារណា អតិក្កន្តា
ឯកោ ឧបោសថោ អវសិដ្ឋោ ។
- ១៥កើត កត្តិក: ឆ ច ឧបោសថោ ឯកា ច បវារណា អតិក្កន្តា សត្ត ច ឧបោសថោ ឯកា ច បវារណា បរិបុណ្ណា ។

(សម្រាប់បញ្ជីមានអធិកមាស)

**អយំ គិម្ពុខតុ អេស្តី ខ្មតុម្ពិ បកតិចសេន អង្គ ខ្មធាសថា អធិកមាស-
ចសេន ឧស ខ្មធាសថា ឥមស្តី បន ខ្មតុម្ពិ (អធិកមាសោ ភវិស្សតិ)^(១)
តត្តា ឥមិនា បក្ខេន ឯកោ ខ្មធាសថោ សម្បត្តោ, (នត្តិ ខ្មធាសថោ
អតិក្កន្តោ នច ខ្មធាសថា អវសិដ្ឋា)^(២) ឬ**

(ហោមន្តឧតុ គិម្ពុឧតុ វិស្សានឧតុ)

- [២ .គិម្ពុរដូវ (មានអធិកមាស)មាន១០ឧបោសថ ចាប់ពី(១រោច ផល្គុន ១៥កើត ទុតិយានាធា) .១៥រោច ផល្គុន: ថាតាមខាងលើទាំងអស់ ។
- .១៥កើត ចេត្រ: បកោ ឧបោសថោ អតិក្កន្តោ អដ្ឋ ឧបោសថា អវសិដ្ឋា ។
- .១៤រោច ចេត្រ: ទ្វេ ឧបោសថា អតិក្កន្តា សត្ត ឧបោសថា អវសិដ្ឋា ។
- .១៥កើត វិសាខ: តយោ ឧបោសថោ អតិក្កន្តា ឆ ឧបោសថា អវសិដ្ឋា ។
- .១៥រោច វិសាខ: ចត្តារោ ឧបោសថោ អតិក្កន្តា បញ្ច ឧបោសថា អវសិដ្ឋា ។
- .១៥កើត ជេស្ឋ: បញ្ច ឧបោសថោ អតិក្កន្តា ចត្តារោ ឧបោសថោ អវសិដ្ឋា ។
- .១៤រោច ជេស្ឋ: ឆ ឧបោសថោ អតិក្កន្តា តយោ ឧបោសថោ អវសិដ្ឋា ។

(១) ឧបោសថទី១ ត្រូវថា (អធិកមាស វិស្សតិ) (២) ឧបោសថទី២ត្រូវថាឥមស្តី បន សំវច្ឆេ អធិកមាសោអត្ថិ

. ១៥ កើត បឋមសាធារណៈ សត្ត ឧបោសថា អតិក្កន្តា ទ្វេ ឧបោសថា អវសិដ្ឋា។

. ១៤ រោច បឋមសាធារណៈ អដ្ឋ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។

. ១៥ កើត ទុតិយសាធារណៈ នវ ឧបោសថា អតិក្កន្តា, ទស ឧបោសថា បរិបុណ្ណា ។

វិស្សាន រដូវ(មានអធិកមាស) ប្លែកត្រង់ដើមរដូវគឺ ដូវ ថ្ងៃ១៥រោច អាសាធារណៈ (ឆ្នាំ
ដែលគ្មានអធិកមាស) ជាថ្ងៃ១៥រោច ទុតិយសាធារណៈវិញ (ឆ្នាំដែលមានអធិកមាស)

*ហេមន្តរដូវ(មានអធិកមាស) ដូចគ្នា ហេមន្តរដូវ (គ្មានអធិកមាស) ឆ្នាំដែលមានអធិក
មាសនេះខុសតែក្នុងគិម្ហរដូវ ប៉ុណ្ណោះរដូវដ៏សេស មិនខុសគ្នាទេ ។]

(ស) ភិក្ខុគណនា ច ?

(ឆ) តំបន់ ឧបោសថគ្រួសារ សន្តិបតិកានំ ភិក្ខុនំ គណនា (.....)^១

ឯក្កកា ភិក្ខុ ហោន្តិ ឬ

(ស) ឱវាទោ ?

[១ បើមានភិក្ខុចំនួន ៤ ចត្តារោ, ៥ បញ្ច, ៦ ឆ, ៧ សត្ត, ៨ អដ្ឋ, ៩ នវ, ១០ ទស, ១១ ឯកាទស, ១២ ទ្វាទស, ១៣ តេរស, ១៤ ចាតុទ្ធស, ១៥ បណ្ណាស , ១៦ សោឡស, ១៧ សត្តរស ១៨ អដ្ឋារស ១៩ ឯកុនរីសតិ ២០ រីសតិ ២១ ឯករីសតិ ២២ ពារីសតិ ២៣ តេរីសតិ ២៤ ចតុរីសតិ ២៥ បញ្ចរីសតិ ២៦ ឆព្វីសតិ, ២៧ សត្តរីសតិ ២៨ អដ្ឋរីសតិ ២៩ ឯកុនតីសតិ ៣០ តិស ៤០ ចត្តាឡីស, ៥០ បញ្ចាស ៦០ សដ្ឋី ៧០ សត្តតិ ៨០ អសីតិ ៩០ នវុតិ ១០០សតំ,]

(ឆ) អិក្ខុនីសំ ឱវាខោ ខាតព្វោ ឥណនិ បន ភាសំ នត្តិកាយ សោ ច

ឱវាខោ ឥឆ នត្តិ ឃ

(ស) ឧបោសថស្ស ឯកានិ បុព្វកិច្ចន្តិ តុច្ចតិ ឃ

(ឆ) ឯកានិ បព្វា កម្មានិ វន្តាហារណានិ និ ធាតិហោក្ខន្តេសតោ បថមំ

កត្តព្វត្តា ឧបោសថស្ស ឧបោសថកម្មស្ស បុព្វកិច្ចន្តិ តុច្ចតិ

បុព្វកិច្ចានិ អក្ខានានិ ឃ

(ស) ឧបោសថោ យាវតិកា ច អិក្ខុ កម្មប្បត្តា សភាគាបត្តិយោ ច ន

វិជ្ជន្តិ វជ្ជនិយា ច បុគ្គលា តត្ថំ ន ហោន្តិ បត្តកល្លន្តិ តុច្ចតិ ឃ

ឧបោសថោ ?

(ឆ) តីសុ ឧបោសថនិវេសេសុ បាតុទ្ធសិបទ្ធក្កិសិសាមគ្គីសុ

អន្ទុបោសថោ បទ្ធក្កិសោ (ឃ) បាតុទ្ធសោ ឃ

(ស) យាវតិកា ច អិក្ខុ កម្មប្បត្តា ?

(ឆ) យត្តកា អិក្ខុ តស្ស ឧបោសថកម្មស្ស បត្តា យុត្តា អនុវិទា

សព្វន្តិមេន បរិច្ឆេទេន ចត្តារោ អិក្ខុ បកតត្តា សឿន អនុក្ខិក្តា

តេ ច ខោ ហត្ថធាសំ វេទិជហិត្វា ឯកសីហយំ ថិតា ឃ

(ស) សភាគាបត្តិយោ ច ន វិជ្ជន្តិ ?

(ឆ) វិការលភោជនាឱវត្តសភាគាបត្តិយោ ច ន វិជ្ជន្តិ ឃ

(ស) វជ្ជនីយា ច បុគ្គលា ភស្តី ន ហោន្តិ ?

(ឆ) គហជ្ជបណ្ណកាធយោ ឯកវិសតិ វជ្ជនីយបុគ្គលា, ហត្ថធាសភោ
ពាហិកវេណវសេន វជ្ជេតព្វា ភស្តី ន ហោន្តិ ឃ

(ស) បត្តកល្កន្តិ តុច្ចតិ ?

(ឆ) សច្យស្ស ឧបោសថកម្មំ ឥមេហិ ចតុហិ លក្ខណេហិ សន្តហិតំ,
បត្តកល្កន្តិ តុច្ចតិ, បត្តការលវន្តន្តិ វេក្ខាតំ ឃ

(ស) បុព្វកវេណបុព្វកិច្ចានិ សមាបេត្វា ធចេសិតាបត្តិកស្ស សមគ្គស្ស
ភិក្ខុសច្យស្ស វេនុមតិយា ធាតិមោក្ខំ ឧទ្ទិសិតំ វេរាជនំ ករោមិ ឃ

ចប់បុព្វកវេណបុព្វកិច្ចឧបោសថកម្ម

(រួចហើយត្រូវ សម្តែងបាតិមោក្ខដោយពិស្តារ ឬ ដោយសង្ខេបតាមសមគួរដ៏កម្មនោះ)

ការធ្វើបរិសុទ្ធិឧបោសថ

ដោយមានភិក្ខុៗបុគ្គលត្រូវធ្វើបរិសុទ្ធិជល់គ្នានីតិ

(ភិក្ខុណ្ណាសកប្បិប្រកាសឱ្យគណៈដឹងថា)

សុខនន្ត មេ អាមស្តន្តា ឬ អង្គុបោសថោ បណ្ណុរសោ, យនាយស្តន្តានិ
បត្តកន្តិ, មយំ អន្តាមញ្ញំ ធារិសុទ្ធិឧបោសថំ ករេយ្យម ឬ
(ភិក្ខុចេរៈ) បរិសុទ្ធា អហំ អាតុសោ បរិសុទ្ធាតិ មំ ធារេថ ឬ
(ភិក្ខុខ្លី) បរិសុទ្ធា អហំ តន្តេ បរិសុទ្ធាតិ មំ ធារេថ ឬ (បី.៦.៩៧.៤០០)

ភិក្ខុៗប ធ្វើបរិសុទ្ធិជល់គ្នានីតិ

(មិនមានការប្រកាសឱ្យសង្ឃដឹងទេ)

(ភិក្ខុចេរៈ) បរិសុទ្ធា អហំ អាតុសោ បរិសុទ្ធាតិ មំ ធារេហិ ឬ
(ភិក្ខុខ្លី) បរិសុទ្ធា អហំ តន្តេ បរិសុទ្ធាតិ មំ ធារេថ ឬ

(បី.៦.៩.៤០០.)

ភិក្ខុៗបធ្វើអធិដ្ឋានឧបោសថ

- .អង្គុ មេ ឧបោសថោ បណ្ណុរសោ (ជាប់១៥)
- .អង្គុ មេ ឧបោសថោ បាតុទ្កេសោ (ជាប់១៤)

ចប់បរិសុទ្ធិឧបោសថ (បី.៦.៩.៤០២.)

បុព្វករណបុព្វកិច្ចរបស់បចារណាយ

នមោ ភស្ម្ម ភកតតោ អរហតោ សម្មាសម្ពុទ្ធស្ម ម

(ភិក្ខុស្ម) សុណាតុ មេ ភន្តេ សច្ឆោ ម យទិ សច្ឆស្ម បត្តកល្លិ, អហិ
អាមស្មន្តិ (ភិក្ខុនាមិ) វិនយំ បុច្ឆេយ្យំ ម

នមោ ភស្ម្ម ភកតតោ អរហតោ សម្មាសម្ពុទ្ធស្ម ម

(៣ ម)

(ភិក្ខុឆ្លើយ) សុណាតុ មេ ភន្តេ សច្ឆោ យទិ សច្ឆស្ម បត្តកល្លិ, អហិ
អាមស្មនា (ភិក្ខុនាមេន) វិនយំ បុច្ឆោ វិស្ម្មេយ្យំ ម

(ស) សម្មុទ្ធនិ បទីនោ ច ខុទកិ អាសនេន ច បចារណាយ ឯកានិ,

បុព្វករណន្តិ តុច្ឆតិ ម ខុទាស សម្មុទ្ធនិ ?

(ឆ) សម្មុទ្ធនករណព្វា ម

(ស) បទីនោ ច ?

(ឆ) បទីបខ្មុទ្ធលនព្វា ឥទានិ សុវិយាហោភស្ម្ម (នត្តិកាយ បទីបកិច្ចិ អត្តិ)^១ ម

(ស) ខុទកិ អាសនេន ច ?

១.បើពេលថ្ងៃត្រូវថា (អត្តិកាយ បទីបកិច្ចិ នត្តិ)

(ឆ) វាសនេន សហ ធានីយបរិភោជនីយឧទកក្នុងបនព្វា ឃ

(ស) បចារណាយ ឯតានិ បុព្វករណន្តិ តុច្ចតិ ?

(ឆ) ឯតានិ ចក្ការិ ចក្កានិ សម្មជ្ជនករណានីនិ, សឡសន្តិធាតតោ

បធម៌ កត្តព្វក្កា បចារណាយ បចារណាកម្មស្ស បុព្វករណន្តិ តុច្ចតិ,
បុព្វករណានីតិ អក្កាតានិ ឃ

(ស) ឆន្ទប្បចារណា ឧតុក្កានំ ភិក្ខុគណនា ច ម្មិវាខោ បចារណាយ
, ឯតានិ បុព្វកិច្ចន្តិ តុច្ចតិ ឃ ឆន្ទប្បចារណា ?

(ឆ) ឆន្ទារហានំ ភិក្ខុនំ ឆន្ទប្បចារណាហរណព្វា ឃ

(កថ ឆន្តិ) (បើមានឆន្ទៈ ឬ បារិសុទ្ធិ ត្រូវថា កថ ឆន្តិ) ។(បើវត្តមានសីមាហើយមិនបាច់ថាបាណី)

(ស) ឧតុក្កានំ ?

(ឆ) ហេមន្តានំនំ តិណ្ណំ ឧតុនំ ឯត្តកំ អតិក្កន្តំ, ឯត្តកំ អចសិទ្ធីន្តិ ឯចំ
, ឧតុរោចិត្តនំ, ឧតុនិវេ បន សាសនេ ហេមន្តកិម្ពុតស្សានានំ ចសេន
តីនិវា ហោន្តិ ឃ

(ឆ្លាំដៃលក្ខានអធិកមាស)

**អយំ (វសន្ធិនឱត្ត) អង្គី ឱត្តម្ហិ សត្ត ច ឱបោសថា, ឯកា ច បចារណា
កមិនា បក្កេន បចារណា សម្មត្តោ, (បណ្ណា ឱបោសថា អភិក្កន្តោ, ឆ្លេ
ឱបោសថា អវសិដ្ឋា) ឧ**

• ហេមន្តរដូវ(១រោច កត្តិក-១៥កើត ផល្គុន)

➢ ១៥រោច កត្តិក ប្បវដ្តរដូវហើយថាដូចខាងលើ

- ១៥កើត មិគសិរៈ ឯកោ ឧបោសថា អតិក្កន្តោ, ឆ ឧបោសថា អវសិដ្ឋា ។
- ១៤រោច មិគសិរៈ ទ្វេ ឧបោសថា អតិក្កន្តា បញ្ច ឧបោសថា អវសិដ្ឋា ។
- ១៥កើត បុស្សៈ តយោ ឧបោសថា អតិក្កន្តា ចត្តារោ ឧបោសថា អវសិដ្ឋា ។
- ១៥រោច បុស្សៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត មាឃៈ បញ្ច ឧបោសថា អតិក្កន្តា, ទ្វេ ឧបោសថា អវសិដ្ឋា ។
- ១៤រោច មាឃៈ ឆ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត ផល្គុនៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា បរិបុណ្ណា ។

តិម្ភរដូវ(១រោច ផល្គុន-១៥កើត អាសាឍ)

- ១៥រោច ផល្គុនៈ មានបង្ហាញដូចខាងសម្រេច ។
- ១៥កើត ចេត្រៈ ឯកោ ឧបោសថា អតិក្កន្តោ, ឆ ឧបោសថា អវសិដ្ឋា ។
- ១៤រោច ចេត្រៈ ទ្វេ ឧបោសថា អតិក្កន្តា, បញ្ច ឧបោសថា អវសិដ្ឋា ។
- ១៥កើត វិសាខៈ តយោ ឧបោសថា អតិក្កន្តា ចត្តារោ ឧបោសថា អវសិដ្ឋា ។
- ១៥រោច វិសាខៈ ចត្តារោ ឧបោសថា អតិក្កន្តា, តយោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត ជេស្ឋៈ បញ្ច ឧបោសថា អតិក្កន្តា ទ្វេ ឧបោសថា អវសិដ្ឋា ។
- ១៤រោច ជេស្ឋៈ ឆ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។
- ១៥កើត អាសាឍៈ សត្ត ឧបោសថា អតិក្កន្តា, អដ្ឋ ឧបោសថា បរិបុណ្ណា ។

- វិស្សានុរដ្ឋវិ(១រោច អាសាធរ ១៥កើត, កត្តិក)

១៥រោច អាសាធរ ត្រូវដូរក្នុងរង្វង់ក្រចក (....)^១ថា វិស្សានុឧតុ ត្រូវដូរត្រង់ **អដ្ឋ ឧធានសថា** ជា **សត្ត ច ឧធានសថា ឯកា ច បថារណា** វិញ ។ ចំណែកក្នុង (....)^២ត្រូវដូរត្រង់ **សត្ត ឧធានសថា អវសិដ្ឋា** ជា **ន ច ឧធានសថា ឯកា ច បថារណា អវសិដ្ឋា** យ៉ាងនេះ វិញ ។

- ១៥កើត ស្រាពណ៍: ឯកោ ឧបោសថោ អតិក្កន្តោ បញ្ច ឧបោសថោ អវសិដ្ឋា ។
- ១៤រោច ស្រាពណ៍: ទ្វេ ឧបោសថោ អតិក្កន្តោ ចត្តារោ ឧបោសថោ អវសិដ្ឋា ។
- ១៥កើត ភទ្របទ: តយោ ឧបោសថោ អតិក្កន្តោ តយោ ឧបោសថោ អវសិដ្ឋា ។
- ១៥រោច ភទ្របទ: ចត្តារោ ឧបោសថោ អតិក្កន្តោ ទ្វេ ឧបោសថោ អវសិដ្ឋា ។
- ១៥កើត អស្សុជ ជាថ្ងៃបរិវារណាត្រូវថាតាមខាងក្រោមយ៉ាងនេះ

អយំ វស្សានុឧតុ អស្មី ឧតុម្ហិ សត្ត ច ឧធានសថា, ឯកា ច បថារណា, ឥវិនា បក្ខេន បថារណា សម្មត្តា, បញ្ច ឧធានសថា អតិក្កន្តោ ទ្វេ ឧធានសថា អវសិដ្ឋា ឧ

- ១៤រោច អដ្ឋជ: បញ្ច ឧបោសថោ ឯកា ច បរិវារណា អតិក្កន្តោ
- ឯកោ ឧបោសថោ អវសិដ្ឋោ ។
- ១៥កើត កត្តិក: ន ច ឧបោសថោ ឯកា ច បរិវារណា អតិក្កន្តោ សត្ត ច ឧបោសថោ ឯកា ច បរិវារណា បរិបូណ្ណា ។

(សម្រាប់បញ្ជីមានអធិកមាស)

**អយំ គិម្ពុខតុ វេស្តី ឧត្តម្ហិ បកតិចសេន វេជ្ជ ឧបោសថា អធិកមាស-
ចសេន ឧស ឧបោសថា ឥវេស្តី បន ឧត្តម្ហិ (អធិកមាសោ ភវិស្សតិ)^(១)
តត្តា ឥវិនា បកេន ឯកោ ឧបោសថោ សម្បត្តោ, (នត្ថិ ឧបោសថោ
អតិក្កន្តោ នវ ឧបោសថា វេសិដ្ឋា)^(២) ឬ**

(ហេមន្តឧតុ តិម្ពុឧតុ វិស្សានឧតុ)

- [២ .តិម្ពុវដ្ឋវ (មានអធិកមាស)មាន១០ឧបោសថ ចាប់ពី(១រោច ផល្គុន ១៥កើត ទុតិយាសាធរ) .
- ១៥រោច ផល្គុន: ថាតាមខាងលើទាំងអស់ ។
- .១៥កើត ចេត្រ: ឯកោ ឧបោសថោ អតិក្កន្តោ អដ្ឋ ឧបោសថា អវសិដ្ឋា
- .១៤រោច ចេត្រ: ទ្វេ ឧបោសថា អតិក្កន្តោ សត្ត ឧបោសថា អវសិដ្ឋា ។
- .១៥កើត វិសាខ: តយោ ឧបោសថា អតិក្កន្តោ ឆ ឧបោសថា អវសិដ្ឋា ។
- .១៥រោច វិសាខ: ចត្តារោ ឧបោសថា អតិក្កន្តោ បញ្ច ឧបោសថា អវសិដ្ឋា ។
- .១៥កើត ជេស្ឋ: បញ្ច ឧបោសថា អតិក្កន្តោ ចត្តារោ ឧបោសថា អវសិដ្ឋា ។
- .១៤រោច ជេស្ឋ: ឆ ឧបោសថា អតិក្កន្តោ តយោ ឧបោសថា អវសិដ្ឋា ។

(១) ឧបោសថ១១ ត្រូវថា (អធិកមាសោ វិស្សតិ)

(២) ឧបោសថ១២ត្រូវថា(មស្ថិ បន សំច្ឆរ អធិកមាសោអត្ថិ)

.១៥កើត បឋមសាធរៈ សត្ត ឧបោសថា អតិក្កន្តា ទ្វេ ឧបោសថា អវសិដ្ឋា។

.១៤រោច បឋមសាធរៈ អដ្ឋ ឧបោសថា អតិក្កន្តា ឯកោ ឧបោសថា អវសិដ្ឋា ។

.១៥កើត ទុតិយសាធរៈ នវ ឧបោសថា អតិក្កន្តា, ទស ឧបោសថា បរិបុណ្ណា ។

វស្សានរដូវ(មានអធិកមាស) ប្លែកត្រង់ដើមរដូវគឺ រដូវ ថ្ងៃ១៥រោច អាសាធរ (ឆ្នាំ
ដែលគ្មានអធិកមាស) ជាថ្ងៃ១៥រោច ទុតិយសាធរវិញ (ឆ្នាំដែលមានអធិកមាស)

*ហេមន្តរដូវ(មានអធិកមាស) ដូចគ្នា ហេមន្តរដូវ (គ្មានអធិកមាស) ឆ្នាំដែលមានអធិកមាសនេះ
ខុសតែក្នុងតិច្ឆរដូវ ប៉ុណ្ណោះរដូវដ៏សេស មិនខុសគ្នាទេ ។]

(ស) ភិក្ខុគណនា ច ?

(ឆ) ឥមស្ត្រី បចារណគ្រួសសន្តិបតិការណ៍ ភិក្ខុនិ គណនា (.....)^១

ឯត្តកា ភិក្ខុ ហោន្តិ ឬ

(ស) ឡិចាទោ ?

[១ បើមានភិក្ខុចំនួន ៤ ចត្តារោ, ៥ បញ្ច, ៦ ឆ, ៧ សត្ត, ៨ អដ្ឋ, ៩ នវ, ១០ ទស, ១១ ឯកាទស, ១២ ទ្វាទស, ១៣ តេរស, ១៤ ចាតុទ្ធស, ១៥ បណ្ណរស , ១៦ សោឡស, ១៧ សត្តរស ១៨ អដ្ឋរស ១៩ ឯកុនរីសតិ ២០ រីសតិ ២១ ឯករីសតិ ២២ ពារីសតិ ២៣ តេរីសតិ ២៤ ចតុរីសតិ ២៥ បញ្ចរីសតិ ២៦ ឆព្វីសតិ, ២៧ សត្តរីសតិ ២៨ អដ្ឋរីសតិ ២៩ ឯកុនតីសតិ ៣០ តិស ៤០ ចត្តាឡិស, ៥០ បញ្ចាស ៦០ សដ្ឋី ៧០ សត្តតិ ៨០ អសីតិ ៩០ នវតិ ១០០សតំ,]

(ឆ) ភិក្ខុនីនំ ខ្មីចានោ នាតព្វោ ឥណានិ បន ភាសំ នត្តិកាយ សោ ច
ខ្មីចានោ ឥធន នត្តិ ឃ

(ស) បចារណាយ ឯតានិ បុព្វភិក្ខុន្តិ តុច្ចតិ ឃ

ឆ. ឯតានិ បព្វា កម្ពានិ ឆន្ទប្បចារណាបារណានីនិ ព្រាត្តិយា ឥបនតោ
កត្តព្វត្តា បចារណាយ បចារណាកម្មស្ស បុព្វភិក្ខុន្តិ តុច្ចតិ
បុព្វភិក្ខុនីតិ អក្កាតានិ ឃ

(ស) ខ្មធាសថោ យាវតិកា ច ភិក្ខុ កម្មប្បត្តា សភាគាបត្តិយោ ច ន
ចិដ្ឋន្តិ ចដ្ឋនីយា ច បុគ្គលា តស្តី ន ហោន្តិ បត្តកល្លន្តិ តុច្ចតិ ឃ
បចារណា ?

(ឆ) តីសុ បចារណានិវសេសុ បាតុទ្ធីសីបន្តន្តសីសាមគ្គីសុ
អដ្ឋ បចារណា បន្តន្តសី (ឬ) បាតុទ្ធីសី ឃ

(ស) យាវតិកា ច ភិក្ខុ កម្មប្បត្តា ?

(ឆ) យត្តកា ភិក្ខុ តស្ស បចារណាកម្មស្ស បត្តា យុត្តា អនុវិទា
សព្វន្តិមេន បរិច្ឆេទេន បព្វា ភិក្ខុ បកតត្តា សឡោន អនុកិក្ខា

តេ ច ខោ ហត្ថធាសំ វេទិជហិត្វា ឯកសីហយំ ថិតា ឃ

(ស) សភាគាបត្តិយោ ច ន វិជ្ជន្តិ ?

(ឆ) វិការលភោជនាឱវត្តសភាគាបត្តិយោ ច ន វិជ្ជន្តិ ឃ

(ស) វជ្ជនីយា ច បុគ្គលា ភស្តី ន ហោន្តិ ?

(ឆ) គហជ្ជបណ្ណកាណយោ ឯកវិសតិ វជ្ជនីយបុគ្គលា, ហត្ថធាសតោ

ពហិកវណវសេន វជ្ជេតព្វា ភស្តី ន ហោន្តិ ឃ

(ស) បត្តកល្លន្តិ តុច្ចតិ ?

(ឆ) សច្ចស្ស បចារណាកម្មំ ឥមេហិ ចតុហិ លក្ខណេហិ សន្តហិតំ,

បត្តកល្លន្តិ តុច្ចតិ, បត្តកាលវត្តន្តិ វេក្ខាតំ ឃ

(ត្រូវវិភិក្កុអ្នកសួរ សូត្របង្ហើយ ជាសេចក្តីអារាធនាថា៖)

(ស) បុព្វកវណបុព្វកិច្ចានិ សមាបេត្វា ទេសិតាបត្តិកស្ស សមគ្គស្ស

ភិក្ខុសច្ចស្ស វេក្ខមតិយា ព្វាតិ វេក្ខតំ វេក្ខតំ វេក្ខតំ វេក្ខតំ ឃ

ចប់បុព្វកវណបុព្វកិច្ចបចារណាកម្ម

សង្ឃបច្ឆារណា (ស្សូប)

(ភិក្ខុណ្ណាសាស្ត្រវិញ្ញាណសង្ឃញ្ញត្តិថា.បិដក.៧.១៩៧.៧៤)

**សុំណាតុ មេ កន្តោ សង្ឃោ ឬ អង្គ បច្ឆារណា (បន្តន្តរសី) ឬ
យទិ សង្ឃស្ស បត្តកល្លំ សង្ឃោ (តេតាចិកំ) បច្ឆារេយ្យ ឬ**

(ភិក្ខុបេរេ:)សង្ឃំ វេទតុសោ បច្ឆារេមិ ទិដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឬ

ចទ្គន្ត មំ វាយសន្តោ វេទកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សន្តិ.

~ទុតិយម្បិ វេទតុសោ សង្ឃំ បច្ឆារេមិ ទិដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឬ ចទ្គន្ត មំ វាយសន្តោ វេទកម្មំ ឧបាទាយ ឬ

បស្សន្តោ បដិករិស្សន្តិ ឬ

~តតិយម្បិ វេទតុសោ សង្ឃំ បច្ឆារេមិ ទិដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឬ ចទ្គន្ត មំ វាយសន្តោ វេទកម្មំ ឧបាទាយ ឬ

បស្សន្តោ បដិករិស្សន្តិ ឬ

(ភិក្ខុជាអនុបេរេ:) សង្ឃំ កន្តោ បច្ឆារេមិ ទិដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឬ

ចទ្គន្ត មំ វាយសន្តោ វេទកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សន្តិ.

~ទុតិយម្បិ កន្តោ សង្ឃំ បច្ឆារេមិ ទិដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឬ ចទ្គន្ត មំ វាយសន្តោ វេទកម្មំ ឧបាទាយ ឬ

បស្សន្តោ បដិករិស្សន្តិ ឬ

~ ភតិយម្បិ ភន្តេ សច្ចំ បចារមេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឧ វណន្តំ មំ វាយសន្តោ វនុកម្បំ ឧបាណាយ ឧ
បស្សន្តោ បដិករិស្សាមិ ឧ

គណប្បចារណា (៤្យប)

ត្រូវកិក្កុដៃលណ្ណាសប្រតិពល ឱ្យកិក្កុទាំងឡាយនោះយល់ថា

សុណន្តំ មេ វាយសន្តោ វនុ បចារណា ឧ យណាយស្តន្តានំ បត្តកន្តិ
មយំ វន្តាមន្តំ បចារេយ្យាម ឧ

(ត្រូវកិក្កុជាថេរៈធ្វើឧត្តាសង្កៈ)

~ វេហំ វាតុសោ វាយសន្តោ បចារមេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឧ

វណន្តំ មំ វាយសន្តោ វនុកម្បំ ឧបាណាយ ឧ បស្សន្តោ បដិករិស្សាមិ .

~ ធុតិយម្បិ វាតុសោ វាយសន្តោ បចារមេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឧ វណន្តំ មំ វាយសន្តោ វនុកម្បំ ឧបាណាយ ឧ
បស្សន្តោ បដិករិស្សាមិ ឧ

~ ភតិយម្បិ វាតុសោ វាយសន្តោ បចារមេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឧ វណន្តំ មំ វាយសន្តោ វនុកម្បំ ឧបាណាយ ឧ
បស្សន្តោ បដិករិស្សាមិ ឧ

(ភិក្ខុជាអនុថេរ) អហំ ភន្តេ វាយស្កន្តេ បចារេមិ ទិដ្ឋេន វា

សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយសន្តោ អនុកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សាមិ ឬ

~ ទុតិយម្បិ ភន្តេ វាយស្កន្តេ បចារេមិ ទិដ្ឋេន វា សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយសន្តោ អនុកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សាមិ ឬ

~ តតិយម្បិ ភន្តេ វាយស្កន្តេ បចារេមិ ទិដ្ឋេន វា សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយសន្តោ អនុកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សាមិ ឬ

ភិក្ខុ ៣ រូប ឬ ២ រូប បចារណាជលំក្កានី១ក្កា

(ត្រូវភិក្ខុជាថេរៈធ្វើឧត្តាសង្គៈ)

~ អហំ វាតុសោ វាយស្កន្តំ បចារេមិ ទិដ្ឋេន វា សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយស្កា អនុកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សាមិ ឬ

~ ទុតិយម្បិ វាតុសោ វាយស្កន្តំ បចារេមិ ទិដ្ឋេន វា សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយស្កា អនុកម្មំ ឧបាទាយ ឬ បស្សន្តោ បដិករិស្សាមិ ឬ

~ តតិយម្បិ វាតុសោ វាយស្កន្តំ បចារេមិ ទិដ្ឋេន វា សុតេន វា បរិសន្តាយ វា ឬ វទន្តំ មំ វាយស្កា អនុកម្មំ ឧបាទាយ ឬ

បស្សន្តោ បដិករិស្សាមិ។

(ភិក្ខុជាអនុថេរៈ) អហំ ភន្តោ បថាវេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឯ

វចនន្ត មំ វោយស្តា អនុកម្មំ ឧបាទាយ ឯ បស្សន្តោ បដិករិស្សាមិ ឯ
~ ឧតិយម្បិ ភន្តោ វោយស្តន្តំ បថាវេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឯ វចនន្ត មំ វោយសន្តោ អនុកម្មំ ឧបាទាយ ឯ
បស្សន្តោ បដិករិស្សាមិ ឯ

~ ឧតិយ ភន្តោ វោយស្តន្តំ បថាវេមិ ឱដ្ឋេន វា សុតេន វា
បរិសន្តាយ វា ឯ វចនន្ត មំ វោយសន្តោ អនុកម្មំ ឧបាទាយ ឯ
បស្សន្តោ បដិករិស្សាមិ ឯ

អធិដ្ឋានបថាវណា

(នៅចាំវិស្សា១រូប)

អន្ទំ មេ បថាវណា ចាតុទ្គតិ (វិថី ១៤)

អន្ទំ មេ បថាវណា បន្តន្តរិ (វិថី ១៥)

ថ្ងៃនេះជាថ្ងៃបវារណារបស់អញ ។

នោ មេ អធិដ្ឋហេយ្យ វាបត្តិ ឧក្កជស្ស បើមិនអធិដ្ឋានទេត្រូវអាបត្តិទុក្កដ

(បិដក.៧.ទំព័រ.៨៤-៩០)

វិធីក្រាលកបិន

ដំបូងសង្ឃត្រូវសូត្រញត្តិប្រគល់សំពត់កបិនដល់ភិក្ខុអ្នកក្រាលកបិនជាមុនសិន

(ញត្តិកម្មរបស់សង្ឃប្រគល់សំពត់កបិន)

សុណាតុ មេ ឆន្តោ សឿន ឬ ឥទ្ធិ សឿន កបិនទុស្ស័ ឧប្បន្នំ ឬ
យទិ សឿន បត្តកល្លំ សឿន ឥមំ កបិនទុស្ស័ (ឥត្តន្តាមស្ស) និក្ខុ
នោ ទទេយ្យ កបិនំ អត្តរិក្ខំ ឬ វសោ ញត្តិ ឬ

សុណាតុ មេ ឆន្តោ សឿន ឬ ឥទ្ធិ សឿន កបិនទុស្ស័ ឧប្បន្នំ ឬ
សឿន ឥមំ កបិនទុស្ស័ (ឥត្តន្តាមស្ស) និក្ខុនោ ទេតិ កបិនំ អត្តរិក្ខំ ឬ
យស្សាយស្សតោ ខមតិ ឥមស្ស កបិនទុស្ស័ស្ស (ឥត្តន្តាមស្ស) និក្ខុ -
នោ ខានំ កបិនំ អត្តរិក្ខំ សោ តុន្តស្ស យស្ស នក្ខមតិ សោភាសេយ្យ
ទិទ្ធិ ឥទ្ធិ សឿន កបិនទុស្ស័ (ឥត្តន្តាមស្ស) និក្ខុនោ កបិនំ អត្តរិក្ខំ ឬ
ខមតិ សឿន តស្តា តុន្តិ វចមេតិ វាវយាមិ ឬ

(ហើយប្រគល់សំពត់ឱ្យភិក្ខុអ្នកក្រាលក្រង)

(បិដក.៨.១៧.៤)

ភិក្ខុអ្នកក្រាលកបិនដោយចីវរណាមួយមាន(សឡានី) ជាដើមតប្បី
ដកសង្ឃដីចាស់ជាមុនសិន ។

កប្បពិន្ទុអធិដ្ឋាន

➢ ដក **សឡានី** ថា

ឥមំ សឡានី បច្ចុទ្ធពមិ អាត្មាអញដកនូវសង្ឃដីនេះ

➢ ដក **ឧត្តរាសន្ត** ថា

ឥមំ ឧត្តរាសន្ត បច្ចុទ្ធពមិ អាត្មាអញដកនូវចីវរនេះ

➢ ដក **អន្តរោសក** ថា

ឥមំ អន្តរោសក បច្ចុទ្ធពមិ អាត្មាអញដកនូវស្បង់នេះ

(រួចហើយ ត្រូវធ្វើកប្បពិន្ទុចីវរថ្មីដែលបម្រុងក្រាលកបិននោះ)

**ឥមំ ពិន្ទុកប្បំ ករោមិ ឬ ទុតិយប្បំ ឥមំ ពិន្ទុកប្បំ ករោមិ ឬ
តតិយប្បំ ឥមំ ពិន្ទុកប្បំ ករោមិ ឬ**

(រួចហើយ ត្រូវអធិដ្ឋានចិវរិច្ឆិណាមួយដែលបម្រុងក្រាល)

> អធិដ្ឋាន សឡានិ ថា

**ឥមំ សឡានិ អធិដ្ឋានិ ឬ ទុតិយម្បិ ឥមំ សឡានិ អធិដ្ឋានិ ឬ
តតិយម្បិ ឥមំ សឡានិ អធិដ្ឋានិ ឬ**

> អធិដ្ឋាន ឧត្តរាសន្តំ ថា

**ឥមំ ឧត្តរាសន្តំ អធិដ្ឋានិ ឬ ទុតិយម្បិ ឥមំ ឧត្តរាសន្តំ អធិដ្ឋានិ ឬ
តតិយម្បិ ឥមំ ឧត្តរាសន្តំ អធិដ្ឋានិ ឬ**

> អធិដ្ឋាន អន្តរាចារាសក ថា

**ឥមំ អន្តរាចារាសក អធិដ្ឋានិ ឬ ទុតិយម្បិ ឥមំ អន្តរាចារាសក អធិដ្ឋានិ ឬ
តតិយម្បិ ឥមំ អន្តរាចារាសក អធិដ្ឋានិ ឬ**

(រួចហើយ ត្រូវពោលក្រាលកបិនថា)

> ក្រាល សឡានិ ថា

**ឥមាយ សឡានិយា កថិនំ អត្តរាមិ ឬ ទុតិយម្បិ ឥមាយ សឡានិយា
កថិនំ អត្តរាមិ ឬ តតិយម្បិ ឥមាយ សឡានិយា កថិនំ អត្តរាមិ ឬ**

➤ ក្រាល ឧត្តរាសន្ត ថា

**ឥមិនា ឧត្តរាសន្តេន កថិនំ អត្តរាមិ ឬ ទុតិយម្បិឥមិនា ឧត្តរាសន្តេន
កថិនំ អត្តរាមិ ឬ តតិយម្បិ ឥមិនា ឧត្តរាសន្តេន កថិនំ អត្តរាមិ ឬ**

➤ ក្រាល អន្តរាសក ថា

**ឥមិនា អន្តរាសក កថិនំ អត្តរាមិ ឬ ទុតិយម្បិ ឥមិនា អន្តរាសក
កថិនំ អត្តរាមិ ឬ តតិយម្បិ ឥមិនា អន្តរាសក កថិនំ អត្តរាមិ ឬ**

ភិក្ខុអ្នកក្រាលកបិននោះ ត្រូវចូលទៅរកសង្ឃ (គណៈ បុគ្គល) ធ្វើចិវិរឆៀវស្នា
ម្ខាង ផ្តងអញ្ជូលឡើងពោលដូច្នោះថា ៖

☞ **អត្តតំ ភន្តេ សច្ចស្ស កថិនំ ធម្មិកោ កថិនគ្គារោ អនុមោធនថ**

ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចិវិរឆៀវស្នាម្ខាង ផ្តងអញ្ជូលឡើង
ពោលយ៉ាងនេះថា ៖

☞ **អត្តតំ វាចុសោ សច្ចស្ស កថិនំ ធម្មិកោ កថិនគ្គារោ អនុមោធាម**

ចប់កថិនកម្មដោយសង្ខេប



ការសន្មតភិក្ខុឱ្យជាកត្តុទ្ទេសកជាដើម

ម្ចាស់ភិក្ខុទាំងឡាយ សង្ឃកប្បវិសន្តយ៉ាងនេះ ។ សង្ឃត្រូវសូមភិក្ខុ
ជាមុនសិន ។ លុះសូមរួចហើយ ត្រូវឱ្យភិក្ខុជាអ្នកឈ្លាសប្រតិពលប្រកាសសង្ឃ
ឱ្យដឹងថា.....

***សុណាតុ មេ, តន្តោ, សឡោ ឬ សឡោ (ឥត្តន្តាម៌)^១ ភិក្ខុ កត្តុទ្ទេសក^២
សម្មន្តតិ ឬ យស្សយស្តតោ ខមតិ (ឥត្តន្តាមស្ស)^៣ ភិក្ខុនោ
កត្តុទ្ទេសកស្ស សម្មតិ, សោ តុទ្ធិស្ស; យស្ស នក្ខមតិ, សោ
កាសេយ្យ ឬ សម្មតោ សឡោន (ឥត្តន្តាមោ)^៤ ភិក្ខុ កត្តុទ្ទេសកោ^៥ ឬ
ខមតិ សឡស្ស, តស្មា តុទ្ធិ, ឯវមេតិ ធារយាមិ^៦ តិ ឬ** (ប៊ី.១០.៥.៣៦០)

ត្រូវបញ្ចូលឈ្មោះកត្តុទ្ធសកតាមសព្ទនៃបាលី

១.បើចង់សន្មតភិក្ខុឱ្យជាអ្នកចែកសេនាសនៈ ក៏ត្រូវដូរសព្ទបាលីតាមសមត្រូវដល់កម្មនោះ ក្នុងសន្មតទាំង ១៣។

២.ពុទ្ធវគ្គីតិ

៣.ពុទ្ធវគ្គីស្ស

៤.ពុទ្ធវគ្គីតោ

៥.សេនាសនបញ្ចាបកោ (បើសិនសន្មតភិក្ខុឱ្យជាអ្នកចែកសេនាសនៈ)

សន្តត ១៣ យ៉ាង (បិ.១០.ទំ.៣៦០-៣៦៥)

- ១. ភត្តុទ្ទេសកំ អ្នកចែកភត្ត
- ២. សេនាសនបញ្ញាបកោ អ្នកចែកសេនាសនៈ
- ៣. ភណ្ណាការិកោ អ្នករក្សាប្លាំង
- ៤. ចីវរប្បជីគ្គាហកោ អ្នកទទួលចីវរ
- ៥. ចីវរភាជកោ អ្នកចែកចីវរ
- ៦. យាគុភាជកោ អ្នកចែកបបរ
- ៧. ផលភាជកោ អ្នកចែកផ្លែឈើ
- ៨. ខជ្ជភាជកោ អ្នកចែកបង្អែម
- ៩. វេប្បមគ្គកោ អ្នកចែករបស់បន្តិចបន្តួច (មានម្ហូបជាដើម)
- ១០. សាធិយគ្គាហាបកោ អ្នកប្រគល់សំពត់ដល់សង្ឃ
- ១១. មគ្គគ្គាហាបកោ អ្នកប្រគល់បាត្រ
- ១២. អាណមិកមេសកោ អ្នកប្រើព្យោមវត្ថុ
- ១៣. សាមណេរមេសកោ អ្នកប្រើសាមណេរ

ប្រយោជន៍ព្រះវិន័យ ១០ យ៉ាង

- ១. **សឡូសុដ្ឋិតាយ** ដើម្បីសេចក្តីល្អ ដល់សង្ឃ ។
- ២. **សឡូដាសុតាយ** ដើម្បីការនៅសប្បាយ ដល់សង្ឃ ។
- ៣. **ទុម្ពទ្ធនំ បុគ្គលានំ និក្ខហាយ** ដើម្បីសង្កត់សង្កិននូវបុគ្គលទាំងឡាយ ដែលទ្រុស្តសីល ។
- ៤. **បេសលានំ ភិក្ខុនំ ដាសុវិហារាយ** ដើម្បីកិរិយានៅជាសុខស្រួលដល់ ភិក្ខុទាំងឡាយ អ្នកមានសីលជាទីស្រឡាញ់ ។
- ៥. **និដ្ឋិធម្មិកានំ វេសនានំ សំរាយ** ដើម្បីរារាំងអាសវធមិទាំងឡាយ ក្នុងបច្ចុប្បន្ន ។
- ៦. **សម្បរាយិកានំ វេសនានំ បដិបាតាយ** ដើម្បីកម្ចាត់បង់អាសវៈ ធមិទាំងឡាយក្នុងបរលោក ។
- ៧. **អប្បសន្តានំ បសាទាយ** ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលមិនទាន់ ជ្រះថ្លាឱ្យជ្រះថ្លាឡើង ។
- ៨. **បសន្តានំ តិយេរុភារាយ** ដើម្បីញ៉ាំងបុគ្គលទាំងឡាយ ដែលជ្រះថ្លា ហើយឱ្យរឹតតែជ្រះថ្លាឡើង ។
- ៩. **សន្តម្ពដ្ឋិតិយា** ដើម្បីឱ្យព្រះសទ្ធម្ម តាំងនៅមាំ ។
- ១០. **វិនយានុក្កហាយ** ដើម្បីអនុគ្រោះដល់ព្រះវិន័យ ។

(វិន័យ បិដក.លេខ ១.ទំព័រ. ៦៥)

គម្ពីរជាឧបករណ៍ ក្នុងការរៀបរៀងសៀវភៅនេះឡើង

- ❖ ព្រះវិន័យបិដក ភាគ . ១ . ៦ . ៧ . ៨ .
- ❖ ព្រះវេទ្ឋកថា សមន្តបញ្ញសាទិកា
- ❖ កន្ថាវិភក្តិ
- ❖ វចនានុក្រមខ្មែរ
- ❖ ភិក្ខុធាតិមោក្ខធានី ប្រែ (របស់ព្រះវិន័យមុនី ប៊ុំឈ្យ សុផ្កាជ)
- ❖ ភិក្ខុធាតិមោក្ខ (របស់វចន្ត សុវណ្ណបន្ទុយ)
- ❖ កថិនក្ខន្ធកៈ (ភិក្ខុសុវណ្ណបន្ទុយ)

បោះពុម្ពលើកទី២ ចំនួន ៦០ ក្បាល

ថ្ងៃពុធ ១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥

ត្រូវនឹងថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ ២០២១

គាថាសទ្ធាធម៌

សព្វិវច្ឆ រោមត្តិ នាមជ្ជី រោមត្តិ ន បរិត្តហតិ

អគតិគមនំ ន គច្ឆតិ ឯធិសោ តុច្ឆតិ លជ្ជិបុគ្គលោ ម

បុគ្គលមិនក្លែងឱ្យត្រូវអាបត្តិ មិនបានបិទបាំងអាបត្តិ

មិនលុះអំណាចអគតិ បុគ្គលយ៉ាងនេះ ដែលព្រះមានព្រះភាគ

ត្រាស់ហៅថា លជ្ជិបុគ្គល (គឺបុគ្គលខ្មាសបាប) ។

បិដក ១៣.ទំព័រ ១៧៣
